

**ខ និងលក្ខខណ្ឌរបស់កម្មវិធីប្រមូលសន្តស ហើយឈ្នះរង្វាន់ សម្រាប់អាជីវកររបស់ ធនាគារ ប្រេដ ប៊ែង (ខេមបូឌា)**

- រយៈពេលប្រមូលសន្តស៖ កម្មវិធីប្រមូលសន្តស ហើយឈ្នះរង្វាន់ របស់ KHQR (“កម្មវិធី”) រៀបចំឡើងដោយ ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី (“ប្រេដ” ឬ “ធនាគារ”) នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។
- អ្នកដែលអាចមានសិទ្ធិចូលរួម៖ មានតែអាជីវករដែលសហការជាមួយធនាគារ ប្រេដ ប៉ុណ្ណោះដែលអាចចូលរួមក្នុង កម្មវិធីនេះបាន។
- ដំណើរការនៃប្រមូលសន្តស៖ តម្រូវនឹងចំនួនប្រតិបត្តិការ និងលំដាប់ថ្នាក់នៃរង្វាន់ប្រចាំខែ រង្វាន់ទាំងអស់នឹងត្រូវបានផ្តល់ ជូនទៅកាន់អាជីវករដែលមានចំនួនប្រតិបត្តិការ KHQR ឬម៉ាស៊ីនឆ្លុះកាតរបស់ធនាគារ ប្រេដ ច្រើនជាងគេបំផុត នៅក្នុងខែនោះ។ ចំនួនប្រតិបត្តិការអប្បបរមានៃមួយក្នុងកម្មវិធីនេះគឺ៖ ខែកុម្ភៈ មានប្រតិបត្តិការ ៦០០ ដង ខែមីនា មានប្រតិបត្តិការ ៧០០ ដង និងខែមេសា មានប្រតិបត្តិការ ៨០០ ដង។
- រង្វាន់៖ នៅក្នុងការចាប់រង្វាន់ក្នុងខែនីមួយៗ គឺមានរង្វាន់ផ្សេងៗពីគ្នា។ ខែកុម្ភៈ ឆ្នាំ២០២៣៖ ប័ណ្ណបញ្ជាទិញស្មើនឹង តម្លៃ ៥០ ដុល្លារ របស់ស្ថានីយប្រេងឥន្ធនៈ តូតាល់ ចំនួន ៣០ សន្លឹក។ ខែមីនា ឆ្នាំ២០២៣៖ ទូរទស្សន៍ LG LCD ទំហំ 43” ចំនួន ៩ គ្រឿង។ ខែមេសា ឆ្នាំ២០២៣៖ ទូរស័ព្ទ iPhone 14 Pro Max 256GB ចំនួន ៣ គ្រឿង។
- ការជ្រើសរើសអ្នកឈ្នះ៖ រង្វាន់នឹងត្រូវចែកជូនទៅកាន់អាជីវករដែលមានប្រតិបត្តិការ KHQR ឬម៉ាស៊ីនឆ្លុះកាតរបស់ ធនាគារ ប្រេដ ច្រើនជាងគេ បន្ទាប់ពីទទួលបានប្រតិបត្តិការនូវចំនួនអប្បបរមាដែលបានកំណត់ជារៀងរាល់ខែ។ អ្នកឈ្នះក្នុងខែមុនអាចមានសិទ្ធិចូលរួមក្នុងការចាប់រង្វាន់លើកក្រោយទៀត។
- របៀបប្តូរយករង្វាន់៖ ការប្តូរយករង្វាន់មានសុពលភាពត្រឹមតែ ១៤ ថ្ងៃប្រតិទិន បន្ទាប់ពីលោកអ្នកត្រូវបានទាក់ទង ឬ ផ្តល់ដំណឹងជូនដោយក្រុមការងាររបស់ធនាគារ ប្រេដ។ ការខកខានក្នុងការប្តូរយករង្វាន់នៅក្នុងរយៈពេលដែលបាន កំណត់នឹងត្រូវបានចាត់ទុកថាជាការបោះបង់សិទ្ធិ ហើយនឹងត្រូវជំនួសដោយការយកអ្នកឈ្នះរង្វាន់ថ្មីដែលស្ថិតនៅ ចំណាត់ថ្នាក់បន្ទាប់។ អ្នកឈ្នះរង្វាន់ត្រូវផ្តល់ឯកសារអត្តសញ្ញាណដែលត្រូវនឹងប្រវត្តិរបស់ពួកគេដែលបានកត់ត្រា ទុកនៅធនាគារ។ អ្នកឈ្នះទាំងអស់ត្រូវយល់ព្រមចូលរួមក្នុងការផ្សព្វផ្សាយណាមួយរបស់ធនាគារ ប្រេដ (ដែលនឹង កំណត់ និងជូនដំណឹងដោយធនាគារ)។

**លក្ខខណ្ឌផ្សេងៗ៖**

- មិនមានអំណោយជាទឹកប្រាក់ ឬប្រភេទអំណោយណាមួយដែលត្រូវបានផ្លាស់ប្តូរ ឬតម្រូវក្នុងការប្តូរយករង្វាន់ ណាមួយឡើយ។ ធនាគារ ប្រេដ មិនទទួលខុសត្រូវចំពោះភាគីណាមួយក្នុងកាលៈទេសៈនេះទេ។
- គ្រប់រង្វាន់ទាំងអស់មិនអាចផ្ទេរ និងប្តូរជាសាច់ប្រាក់បានទេ។



The smarter way to bank.

- រាល់ការរំលោភបំពានលើលក្ខខណ្ឌនៅក្នុងនេះ: ការស្តុកប៉ាន់ ការក្លែងបន្លំ ឬអំពើខុសច្បាប់ផ្សេងទៀតដើម្បីទទួលបានរង្វាន់គឺមិនត្រូវបានអត់ឱននៅគ្រប់ករណីទាំងអស់។
- ធនាគារ ប្រេដ រក្សាសិទ្ធិពេញលេញក្នុងការកែប្រែចំណុចណាមួយនៃខ និងលក្ខខណ្ឌនេះ និងអាចលុបចោលកម្មវិធីទាំងមូលដោយមិនមានការជូនដំណឹងជាមុន។ តាមការវិនិច្ឆ័យ និងឆន្ទានុសិទ្ធិរបស់ខ្លួន ធនាគារ ប្រេដ មានសិទ្ធិទុករង្វាន់ និងដកសិទ្ធិអ្នកចូលរួមណាមួយនៅពេលរកឃើញថាមានការបំពានខ និងលក្ខខណ្ឌនេះ និង/ឬច្បាប់ដែលមានជាធរមាន។
- រាល់ការសម្រេចដែលបានផ្សព្វផ្សាយដោយធនាគារ ប្រេដ គឺជាការសម្រេចចុងក្រោយ ហើយមិនមានការកែប្រែណាមួយបន្ថែមទៀតដែលអាចយកជាការបាននោះទេ។

### BRED BANK CAMBODIA SCAN & WIN MERCHANT PROMOTION TERMS & CONDITIONS

- **Promotion Period:** This Scan & Win Campaign of KHQR (the “Campaign”) is organised by BRED Bank (Cambodia) Plc (“BRED” or “Bank”) and runs from 1 February 2023 to 30 April 2023.
- **Eligibility:** Only identified merchants of BRED can participate in this Campaign.
- **Promotion Mechanics:** Corresponding to the number and order of prizes each month, prizes are granted to merchants who record the highest number of BRED Bank KHQR or POS transactions in that month. The minimum qualification threshold for each month of the campaign is: February – 600 transactions, March – 700 transactions, and April – 800 transactions.
- **Rewards:** Each monthly draw is subject to different rewards. **February 2023:** \$50 Total petrol vouchers (30). **March 2023:** 43” LG LCD TVs (9). **April 2023:** Apple iPhone 14 Pro Max 256GB (3).
- **Selection of Winners:** Prizes are allocated to the merchants with the highest number of BRED Bank KHQR or POS transactions after satisfying the minimum threshold of each month. Previous winners are eligible to participate in the subsequent month(s) of the Campaign.
- **Claim:** The claim validity is 14 calendar days after being contacted or notified by BRED team. Failure to do so shall be deemed as a waiver, and this will determine the new winner in the following ranking. The winners shall provide their identification document(s) that corresponds to their profiles recorded at the Bank. All winners shall agree to take part in any publicity means (to be determined and informed by the Bank).

### OTHER CONDITIONS:

- No monetary or other types of gifts are to be exchanged or required to redeem any price. BRED holds no liability to any party in this circumstance.



**The smarter  
way to bank.**

- All the prizes are non-transferrable and non-convertible to cash.
- Any violation of the terms herein, bribery, fraud, or other illegal misconduct to obtain the prize is not tolerated in all cases.
- BRED reserves its fully uncontested right to modify any part of this T&C and terminate the whole Campaign without prior notice. At its reasonable judgment and discretion, BRED is entitled to withhold the price, and disqualify any entrant found breaching this T&C and/or the applicable laws.
- Any published decision of BRED is final and no further correspondence will be entertained.